



GC LiFE

អត្ថប្រយោជន៍បន្ថែម គ្រូបមេឌីវែរ



កម្មវត្ថុនៃការធានារ៉ាប់រង

ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការរក្សាកាត់ និងការធ្វើរោគវិនិច្ឆ័យរក
ជំងឺគ្រុនឈាម/គ្រុនចាញ់របស់សមាជិកដែលត្រូវបានធានា។

លក្ខណៈនៃផលិតផល

អាយុសមាជិកដែលត្រូវបានធានា	18 - 64ឆ្នាំ
រយៈពេលធានារ៉ាប់រង	1ឆ្នាំ

លក្ខខណ្ឌនៃការបង់បុព្វលាភ

វិធីសាស្ត្របង់បុព្វលាភ	ដូចទៅនឹងផលិតផលមូលដ្ឋាន
មធ្យោបាយបង់បុព្វលាភ	ការផ្ទេរប្រាក់តាម App ឬគណនីធនាគារ សាច់ប្រាក់ មូលប្បទានប្រគល់
ការបំពាន	ដូចទៅនឹងផលិតផលមូលដ្ឋាន

វិសាលភាពនៃការធានារ៉ាប់រង

ផលិតផលនេះផ្តល់នូវប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ
អត្ថប្រយោជន៍សម្រាប់ការរក្សាកាត់ និងអត្ថប្រយោជន៍សម្រាប់ជំងឺគ្រុនឈាម/
គ្រុនចាញ់របស់សមាជិកដែលត្រូវបានធានា ក្នុងអំឡុងពេលដែលការធានារ៉ាប់រង
របស់គាត់កំពុងមានសុពលភាព។

អត្ថប្រយោជន៍ធានារ៉ាប់រង



ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ*

ចំនួនប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ នឹងត្រូវផ្តល់ជូនសម្រាប់ការ
សម្រាកព្យាបាលនៅមន្ទីរពេទ្យដោយ (ក) ជំងឺ ឬគ្រោះថ្នាក់
ជាយថាហេតុ ឬ (ខ) គ្រោះថ្នាក់ជាយថាហេតុ ដោយផ្អែកទៅ
តាមគម្រោងដែលបានជ្រើសរើស គុណជាមួយនឹង
ចំនួនថ្ងៃសម្រាកព្យាបាលនៅមន្ទីរពេទ្យជាក់ស្តែង។



អត្ថប្រយោជន៍សម្រាប់ការរក្សាកាត់*

អត្ថប្រយោជន៍សម្រាប់ការរក្សាកាត់ នឹងត្រូវផ្តល់ជូនសម្រាប់
ការរក្សាកាត់ដោយ (ក) ជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុ ឬ
(ខ) គ្រោះថ្នាក់ជាយថាហេតុ ដោយផ្អែកទៅតាមគម្រោង
ដែលបានជ្រើសរើស។



អត្ថប្រយោជន៍សម្រាប់ជំងឺគ្រុនឈាម/គ្រុនចាញ់*

អត្ថប្រយោជន៍សម្រាប់ជំងឺគ្រុនឈាម/គ្រុនចាញ់នឹងត្រូវ
ផ្តល់ជូន នៅពេលធ្វើរោគវិនិច្ឆ័យរកឃើញជំងឺគ្រុនឈាម/
គ្រុនចាញ់ សម្រាកព្យាបាលនៅមន្ទីរពេទ្យដោយជំងឺគ្រុន
ឈាម/គ្រុនចាញ់ ឬមរណភាពដោយជំងឺគ្រុនឈាម/គ្រុនចាញ់
ដោយផ្អែកទៅតាមគម្រោងដែលបានជ្រើសរើស។

តារាងអត្ថប្រយោជន៍ធានារ៉ាប់រង

គម្រោង	A	B	C	D	E
ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ (ដុល្លារអាមេរិក)	10	15	25	50	75
ចំនួនថ្ងៃអតិបរមាសម្រាប់ ការសម្រាកពេទ្យម្តង	20	20	20	30	45
ចំនួនថ្ងៃអតិបរមាសម្រាប់ការ សម្រាកពេទ្យក្នុងមួយឆ្នាំ	60	60	60	90	120
អត្ថប្រយោជន៍សម្រាប់ ការរក្សា (ដុល្លារអាមេរិក)	150	250	500	750	1,000
អត្ថប្រយោជន៍នៅពេលធ្វើ រោគវិនិច្ឆ័យរកឃើញជំងឺ គ្រុនឈាម/គ្រុនចាញ់ (ដុល្លារអាមេរិក)	50	50	100	150	200
អត្ថប្រយោជន៍សម្រាប់ ការសម្រាកពេទ្យដោយជំងឺ គ្រុនឈាម/គ្រុនចាញ់ (ដុល្លារអាមេរិក)	200	200	300	500	750
សំណងមរណភាពដោយ ជំងឺគ្រុនឈាម/គ្រុនចាញ់ (ដុល្លារអាមេរិក)	2,000	2,000	3,000	5,000	7,500
ទឹកប្រាក់ត្រូវបានធានា (ដុល្លារអាមេរិក)	3,400	3,900	6,300	12,300	20,400

I ករណីមិនធានា

១. ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ និងអត្ថប្រយោជន៍សម្រាប់ការរក្សាកាត់ (ដោយជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុ)

ក្រុមហ៊ុនមិនផ្តល់សំណងទាំងឡាយណាដែលកើតឡើងដោយផ្ទាល់ ឬ ដោយប្រយោលមកពីព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

- (១) សមាជិកដែលត្រូវបានធានាចូលសម្រាកព្យាបាល ឬ ការរក្សាកាត់ធ្វើឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ប្រទេសចិន ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសសិង្ហបុរី ឬ ប្រទេសម៉ាឡេស៊ី
- (២) ស្ថានភាពដែលមានពីមុនស្រាប់ មុនកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទចុងក្រោយគេ។ ស្ថានភាពដែលមានពីមុនស្រាប់មានន័យថាជាជំងឺដែលសមាជិកដែលត្រូវបានធានាបានដឹងច្បាស់ លុះត្រាតែស្ថានភាពទាំងនោះត្រូវបានប្រកាសមកកាន់ក្រុមហ៊ុន និងទទួលយកដោយក្រុមហ៊ុន។ សមាជិកដែលត្រូវបានធានាអាចត្រូវបានចាត់ទុកថាបានដឹងច្បាស់អំពីស្ថានភាពដែលមានពីមុនស្រាប់ ប្រសិនបើមានស្ថានភាពណាមួយដូចបានចែងខាងក្រោម៖
 - (i) សមាជិកដែលត្រូវបានធានាបានទទួល ឬកំពុងទទួលការព្យាបាល
 - (ii) យោបល់វេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬការព្យាបាលផ្នែកវេជ្ជសាស្ត្រត្រូវបានណែនាំ
 - (iii) មានរោគសញ្ញាច្បាស់ និងជាក់លាក់ត្រូវបានបង្ហាញ ឬ
 - (iv) រក្ខមាននៃស្ថានភាពនោះអាចមើលឃើញដោយបុគ្គលធម្មតាក្នុងកាលៈទេសៈណា មួយ។
- (៣) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។
- (៤) សមាជិកដែលត្រូវបានធានាស្ថិតនៅក្រោមគន្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់ថ្នាំណាមួយ លើកលែងតែស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យដែលមានអាជ្ញាបណ្ណចុះបញ្ជីត្រឹមត្រូវ។
- (៥) ការរក្សាកាត់កែសម្ផស្ស ការត្រួតពិនិត្យភ្នែក វែនតា និង ការរក្សាកាត់កែប្រែភ្នែកម្ជុប (ដោយប្រើវិធី Radial Keratotomy ឬ ឡាស៊ីក (Lasik)) និងការប្រើប្រាស់ ឬទទួលយកការដាក់ឧបករណ៍សិប្បនិម្មិតខាងក្រៅ ដូចជាការដាក់ដៃសិប្បនិម្មិត ការប្រើឧបករណ៍ជំនួយត្រចៀក ការដាក់ថ្មជំនួយ បេះដូង និងការចេញវេជ្ជបញ្ជាពាក់ព័ន្ធ។
- (៦) លក្ខខណ្ឌទទួលស្គាល់ ដែលរួមមានការព្យាបាលធូញ ឬរក្សាកាត់ក្នុងមាត់ លើកលែងតែការរក្សាកាត់ដោយមូលហេតុគ្រោះថ្នាក់លើធូញធម្មជាតិកើតឡើងនៅក្នុងកំឡុងពេលនៃការធានារ៉ាប់រង។
- (៧) ការសម្រាកថែទាំ ឬការថែទាំអនាម័យ ការប្រើប្រាស់ឱសថខុសច្បាប់ ការពុល ការរក្សាកាត់ចងដៃស្បែក ឬបំពង់មេជីវិត ជំងឺកាមរោគ និងផលប៉ះពាល់ដែលបង្កឡើងដោយជំងឺកាមរោគនោះ ជំងឺអេដស៍ ឬ និងជំងឺពាក់ព័ន្ធនឹងវីរុសហ៊ីវ និងជំងឺឆ្លងផ្សេងទៀតដែលតម្រូវឱ្យធ្វើតេស្តឡើងវិញដោយច្បាប់ និងបទប្បញ្ញត្តិ។
- (៨) ការព្យាបាល ឬ ការរក្សាកាត់តាមមិនប្រក្រតីឬការខូចទ្រង់ទ្រាយដែលមានតាំងពីកំណើត រួមបញ្ចូលទាំងលក្ខខណ្ឌកំណើត។
- (៩) ការមានគភ៌ ការសម្រាលកូន (រួមទាំងការសម្រាលកូនដោយការរក្សាកាត់) ការរំលូតកូន ការរំលូតកូន និងការថែទាំមុន ឬ ក្រោយពេលសម្រាលកូន វិធីសាស្ត្រគ្រប់គ្រងការពន្យារកំណើតដោយការរក្សាកាត់ មេកានិក គីមីសាស្ត្រ ឬការព្យាបាលនានាពាក់ព័ន្ធទៅនឹងភាពអារ។ វិបត្តិនៃប្រដាប់ភេទបុរសមិនឡើងវិញ ការមិនដំណើរការ និងការធ្វើតេស្ត ឬព្យាបាលនានាពាក់ព័ន្ធនឹងភាពអសមត្ថភាពផ្លូវភេទ ឬ ភាពអារ។
- (១០) ការសម្រាកព្យាបាលដោយមូលហេតុចម្បងដើម្បីធ្វើការពិនិត្យតាមដាន ការធ្វើរោគវិនិច្ឆ័យ ការពិនិត្យដោយប្រើប្រាស់កាំរស្មីអ៊ិច (X-ray) ការពិនិត្យវេជ្ជសាស្ត្រ ឬរូបភាពទូទៅ ឬការព្យាបាលដែលពុំចាំបាច់តាមផ្នែកវេជ្ជសាស្ត្រព្រមទាំងការពិនិត្យ ការព្យាបាល ឬការប្រើប្រាស់ថ្នាំដើម្បីបង្ការជំងឺដែលធ្វើដោយគ្រូពេទ្យ និងការព្យាបាលដែលមានគោលដៅសម្រក ឬបង្កើន ទំងន់ខ្លួន។
- (១១) ការរងគ្រោះដោយវិទ្យុសកម្ម ឬ ការសាយភាយវិទ្យុសកម្ម ពីថាមពលនុយក្លេអ៊ែរ ឬសំណល់នុយក្លេអ៊ែរ ដែលបង្កឡើងដោយដំណើរការបំបែកថាមពលនុយក្លេអ៊ែរ ឬអារុធនុយក្លេអ៊ែរ។
- (១២) ការសម្រាកព្យាបាលដើម្បីបំបាត់សរីរាង្គ ឬផ្នែកណាមួយនៃរូបរាងកាយរបស់សមាជិកដែលត្រូវបានធានា។
- (១៣) ការពិនិត្យតាមដាន និងព្យាបាលវិបត្តិការគេង និងស្រមុក ការព្យាបាលជំនួសអារម្មន៍ (HRT) និងការព្យាបាលជំនួសផ្សេងៗ ដូចជាការព្យាបាល សោរវេជ្ជសាស្ត្រ ឬការប្រើប្រាស់ ដែលរួមបញ្ចូលប៉ុន្តែមិនកំណត់ត្រឹម សោរខាញ់ ព្រែកជីក (Chiropractic) ការចាក់មូលវិទ្យាសាស្ត្រ ការចាប់សរសៃ ការម៉ាស្សាភ្លោច (Reflexology) ការចាប់សន្លាក់ ការព្យាបាលដោយឱសថបុរាណ ការម៉ាស្សាទូទៅ ឬការម៉ាស្សាអារ៉ុម៉ា ឬការព្យាបាលប្រហាក់ប្រហែល។
- (១៤) ជំងឺរីកលចិត្ត ជំងឺសរសៃប្រសាទ ជំងឺផ្លូវចិត្ត (រួមទាំងវិបត្តិផ្លូវចិត្ត និងការស្តែងចេញរោគសញ្ញានៃផលប៉ះពាល់បណ្តាលមកពីវិបត្តិផ្លូវចិត្តលើរាងកាយ)។
- (១៥) ការសម្រាកព្យាបាលដោយមូលហេតុកែតម្រូវ។
- (១៦) សង្គ្រាម (មិនថាបានប្រកាស ឬមិនបានប្រកាស) សកម្មភាពលុកលុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាប៉ះពាល់ ការធ្វើក្តីដកម្ម ការកើនឡើងប្រជាប្រិយភាពប្រជានឹងរដ្ឋាភិបាល និងអំពើហិង្សា។
- (១៧) ការប្រព្រឹត្តបទឧក្រិដ្ឋ ឬប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋដោយម្ចាស់បណ្ណសន្យារ៉ាប់រង សមាជិកដែលត្រូវបានធានា ឬ អ្នកទទួលផល។ អ្នកទទួលផលដែលមិនចូលរួមប្រព្រឹត្តបទឧក្រិដ្ឋខាងដើមនេះ នៅតែអាចទទួលបានអត្ថប្រយោជន៍នេះដែរ។

(១៨) ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយាន ឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីសមាជិកដែលត្រូវបានធានាគឺជាអ្នកដំណើរបង់ប្រាក់ធម្មតា ឬអ្នកបម្រើការលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយ ដែលធ្វើការហោះហើរជាប្រចាំ និងទៀងទាត់តាមកាលវិភាគហោះហើរ និងគន្លងធ្វើដំណើរផ្លូវអាកាសដែលបានកំណត់របស់ក្រុមហ៊ុន។

(១៩) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងភ្នំ ការលោតឆ័ត្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីព។

២. ប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍សម្រាប់ការរក្សាទុកដោយមូលហេតុគ្រោះថ្នាក់ជាយថាហេតុ

ក្រុមហ៊ុនមិនផ្តល់សំណងទាំងឡាយណាដែលកើតឡើងដោយផ្ទាល់ ឬ ដោយប្រយោលមកពីព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

- (១) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យបួសខ្លួនឯង នោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។
- (២) វីរុសហ៊ីវ (HIV) និង/ឬជំងឺណាមួយដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ (HIV) រួមទាំងជំងឺអេដស៍ និង/ឬការផ្លាស់ប្តូរការវិវត្តន៍ ឬការប្រែប្រួលនៃមេរោគអេដស៍។
- (៣) សង្គ្រាម (មិនចាត់ទុកជាសកម្មភាព ឬមិនចាត់ទុកជាសកម្មភាពលុកលុយរបស់សង្គ្រាមបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបោះបង្គោល ការធ្វើកូដកម្ម ការកើនឡើងប្រជាប្រិយភាពប្រឆាំងនឹងរដ្ឋាភិបាល និងអំពើហិង្សា)។
- (៤) ខណៈពេលដែលសមាជិកដែលត្រូវបានធានាប្រព្រឹត្តបទឧក្រិដ្ឋ ឬខណៈពេលដែលសមាជិកដែលត្រូវបានធានាកំពុងត្រូវបានចាប់ខ្លួន ឬត្រូវបានការចាប់ខ្លួន ឬកំពុងរត់គេចពីការចាប់ខ្លួន។
- (៥) ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយាន ឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីសមាជិកដែលត្រូវបានធានាគឺជាអ្នកដំណើរបង់ប្រាក់ធម្មតា ឬអ្នកបម្រើការលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយ ដែលធ្វើការជាប្រចាំ និងទៀងទាត់តាមកាលវិភាគ និងគន្លងធ្វើដំណើរផ្លូវអាកាសដែលបានកំណត់របស់ក្រុមហ៊ុន។
- (៦) ខណៈពេលដែលសមាជិកដែលត្រូវបានធានាបំពេញកាតព្វកិច្ចជាយោធា ប៉ូលីស ឬជាអ្នកស្ម័គ្រចិត្ត ចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបឧក្រិដ្ឋកម្ម។
- (៧) សមាជិកដែលត្រូវបានធានាបានដឹងអំពីបញ្ហារាងកាយថាមានជំងឺ ឬរូបសម្បទេសចរណ៍ចាប់ផ្តើម កិច្ចសន្យាធានារ៉ាប់រង ប៉ុន្តែសមាជិកដែលត្រូវបានធានាមិនបានជូនដំណឹងដល់ក្រុមហ៊ុនឡើយ។
- (៨) សមាជិកដែលត្រូវបានធានាស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់ថ្នាំណាមួយ លើកលែងតែស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យដែលមានអាជ្ញាបណ្ណចុះបញ្ជីត្រឹមត្រូវ។
- (៩) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងភ្នំ ការលោតឆ័ត្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីព។
- (១០) ការមានគភ៌ ការសម្រាលកូន ការរលូតកូន ឬផលវិបាកណាមួយកើតចេញពីកត្តាទាំងអស់នេះ។
- (១១) ការទាមទារសំណងណាមួយដែលមិនកើតពីគ្រោះថ្នាក់ជាយថាហេតុ។

៣. អត្ថប្រយោជន៍សម្រាប់ជំងឺគ្រុនឈាម និងគ្រុនចាញ់

ក្រុមហ៊ុនមិនផ្តល់សំណងទាំងឡាយណាដែលកើតឡើងដោយផ្ទាល់ ឬ ដោយប្រយោលមកពីព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

- (១) សមាជិកដែលត្រូវបានធានាត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ ហើយចូលសម្រាកព្យាបាលនៅក្រៅព្រះរាជាណាចក្រកម្ពុជា ប្រទេសចិន ប្រទេសវៀតណាម ប្រទេសសិង្ហបុរី ឬប្រទេសម៉ាឡេស៊ី។
- (២) សមាជិកដែលត្រូវបានធានាមិនបានប្រកាសប្រាប់ក្រុមហ៊ុន ឬមានចេតនាលាក់បាំងក្រុមហ៊ុនអំពី ការពិតដែលសមាជិកដែលត្រូវបានធានារូបនោះធ្លាប់ធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ ក្នុងរយៈពេល ១៤ ថ្ងៃ មុនការធានារ៉ាប់រងរបស់គាត់ចាប់ផ្តើមមានសុពលភាព ហើយបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ ឬចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីការធានារ៉ាប់រងរបស់គាត់មានសុពលភាព។
- (៣) សមាជិកដែលត្រូវបានធានាត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ ក្នុងរយៈពេលរង់ចាំនៃការធានារ៉ាប់រងរបស់គាត់។
- (៤) សមាជិកដែលត្រូវបានធានាចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលមិនពាក់ព័ន្ធនឹងជំងឺគ្រុនឈាម ឬគ្រុនចាញ់ ប៉ុន្តែទទួលបានការព្យាបាលផ្សេងទៀត ដែលការព្យាបាលនោះរាប់បញ្ចូល តែមិនកំណត់ត្រឹម ការកែសម្រួល ការថែទាំ ឬការជួសជុលឆ្មេញ ការដាំបង្កោលឆ្មេញក្នុងឆ្អឹង ឬ ការដាក់ឆ្មេញប៉ាស៊ីឡែន ឬការដាក់ឆ្មេញសិប្បនិម្មិតជាដើម។

ចំណាំ៖ ខ្លឹមសារក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិតនៃការធានារ៉ាប់រង រួមមានអត្ថប្រយោជន៍ធានារ៉ាប់រង ករណីមិនធានា និងលក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យា សូមអានខ និងលក្ខខណ្ឌធានារ៉ាប់រង។